

21. ព្រះវរបិតាអើយ យើងអធិស្ឋានសម្រាប់ការរួម
និងការព្យាបាលដួងចិត្ត ទៅដល់គ្រួសារនៅប្រទេសដាណឺម៉ាក
ដែលជាកន្លែងដែលមានអំពើហិង្សាក្នុងគ្រួសារកើនឡើងខ្លាំង
ក្នុងអំឡុងពេលជំងឺកូវីដ១៩នេះ។ សូមទ្រង់ជាទីជម្រកដល់ពួកគេ
និងជួយអោយពួកគេបានមានសុវត្ថិភាពពីគ្រោះថ្នាក់ផងដែរ។

22. យើងសូមអធិស្ឋានសម្រាប់ជនភៀសខ្លួននៃប្រទេសកូរ៉េខាងជើង
ដែលកំពុងតែនៅ ប្រទេសចិន រុស្ស៊ី និងអាស៊ីអាគ្នេយ៍
អាចទទួលបានដំណឹងល្អ
ហើយទទួលបានព្រះយេស៊ូវជាព្រះអង្គគ្រប់រូបរបស់គេ។
ព្រះអម្ចាស់មើយ
សូមថែរក្សាការការពារអនុវត្តផ្ទៃក្នុងនៃជនភៀសខ្លួនទាំងនេះ។

23. បិតាអើយ
យើងសូមអធិស្ឋានអោយមានសាមគ្គីភាពក្នុងចំណោមក្រុមជំនុំ
នានានៅប្រទេសអាណូបាស៊ី។ ឱ ព្រះអម្ចាស់អើយ
សូមប្រទានគ្រូគង្វាល និងអនុវត្តន៍ដែលមានចិត្តសុភាព
និងចេះបន្ទាបខ្លួន ដើម្បីអោយពួកគេអាចមើលឃើញ
ហើយយកធ្វើជាគំរូ។
សូមឱ្យអនុវត្តដែលមិនជឿបានទទួលស្គាល់ថាសេចក្តីសុខាញ់របស់
ពួកគេដែលមានចំពោះគ្នានឹងគ្នាគឺមានបុរាណភាពទាំង

24. ព្រះអម្ចាស់អើយ
សូមទ្រង់បានជួយសង្គ្រោះដល់អ្នកដែលមិនស្គាល់ទ្រង់។
«អ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ»
ព្រោះបុគ្គលនោះនឹងជួយសង្គ្រោះរាល់អ្នក ឲ្យរួចពីបាប» (ម៉ាថាយ
១:២១) ។

25. ឱ ព្រះវរបិតាអើយ
យើងខ្ញុំសូមអធិស្ឋានសំរាប់អ្នកនៅក្រុមជំនុំនៃប្រទេសប៊ូឡា
ដែលបានចូលរួមក្នុងព្រះវិហារ ហើយប្តេជ្ញាជួយដល់អ្នកទំលាក់
ប៉ុន្តែពួកគេមិនទាន់រកឃើញនូវសេចក្តីសង្គ្រោះពិតតាមរយៈព្រះ
យេស៊ូវគ្រីស្ទនៅឡើយទេ។

26. ព្រះអម្ចាស់អើយ យើងអធិស្ឋានសម្រាប់ស្ត្រី
និងក្មេងស្រីនៅក្នុងប្រទេសលីបេរីយ៉ាដើម្បីអោយពួកគេបានការស្តាប់
ដំណឹងល្អពីព្រះយេស៊ូវគ្រីស្ទតាមរយៈកម្មវិធីវិទ្យុនិងការអធិ
ប្បាយរបស់ អង្គការសកល
ហើយសូមអោយពួកគេធ្វើការសម្រេចចិត្តយ៉ាងមុតមាំក្នុងការ
លះបង់ជីវិតរបស់ពួកគេចំពោះព្រះគ្រីស្ទ។

27. បិតាអើយ
តាមរយៈរឿងអំពីបុរសក្តីកំណើតរបស់ព្រះយេស៊ូវដែលត្រូវបានចាក់
ផ្សាយតាមវិទ្យុនៅក្នុងប្រទេសកម្ពុជា
សូមអោយរឿងនេះអាចនាំប្រជាជនខ្មែរទទួលយកព្រះយេស៊ូវជាព្រះ
អង្គគ្រប់រូបរបស់ពួកគេផងដែរ។

28. បិតាអើយ
សូមផ្តល់ភាពក្លាហានដល់ក្រុមស្ត្រីក្នុងក្តីសង្ឃឹមរបស់អង្គការ
WR នៅប្រទេសឥណ្ឌា។
សូមឱ្យទីបន្ទាល់របស់ពួកគេបានធ្វើអោយមានការប៉ះពាល់ជីវិត
របស់ស្ត្រីផ្សេងទៀតដែលនៅទីនោះ
ហើយអោយពួកគេបានទទួលស្គាល់ទ្រង់ផង។

29. ព្រះអម្ចាស់នៃយើងខ្ញុំអើយ
យើងសូមអធិស្ឋានសម្រាប់ក្មេងវ័យជំទង់នៅក្នុងប្រទេសស៊ុយអែ
តដែលបានចាកចេញពីការប្រកបរបរកសិកម្មនិងគ្រីស្ទបរិស័ទ
ហើយនៅពេលនេះកំពុងតែរងនូវអំពើហិង្សាពីអ្នកប្រកបរបរកសិកម្ម
បិតាអើយ
សូមអោយព្រះវិញ្ញាណបរិសុទ្ធជាដៃគូរបស់ទ្រង់បានដឹកនាំគេអោយចេញ
ពីជំនឿដែលខុស
ហើយចេញពីអនុវត្តពួកគេដើរខុសពីសេចក្តីពិតរបស់ទ្រង់។

30. ព្រះអង្គគ្រប់រូបអើយ យើងសូមអធិស្ឋានសម្រាប់សន្តិភាព
និងស្ថេរភាពនៅក្នុងប្រទេសអេត្យូពី។
សូមការពារប្រជាជនក្នុងប្រទេសនោះពីកងទ័ពព្រៃនៅភាគខាង
លិចនៃប្រទេស និងនាំមកនូវសាមគ្គីភាព
និងភាពសុវត្ថិភាពក្នុងចំណោមក្រុមប្រជាជនរបស់ពួកគេ

31. ព្រះអម្ចាស់អើយ
សូមជួយអនុវត្តនៅប្រទេសរ៉ូម៉ានីឱ្យមានទំនាក់ទំនងពិត
ជាមួយទ្រង់
និងទទួលស្គាល់ពីកំហុសរបស់ពួកគេដែលជាមនុស្សមានបាប
និងព្រះគុណរបស់ទ្រង់
សូមកុំបណ្តោយឱ្យពួកគេធ្លាក់ក្នុងជំនឿដែលខុសឆ្គងនោះឡើ
យ តែជួយទៅវិញសូមអោយពួកគេទទួលបានជីវិតថ្មី
ដោយការប្រែចិត្តពីអំពើបាបរបស់ពួកគេ
ហើយទទួលជឿលើទ្រង់វិញ

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
(ត្រង់ទីកន្លែងក្រុមសង្កាត់គោកក្លាង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56



Women of Hope Prayer Calendar

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង
100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង



2020. 12. អធិស្ឋានសុំសេចក្តីសង្គ្រោះ

យើងម្នាក់ៗត្រូវតែប្រកាន់ដំណឹងល្អដល់មនុស្សគ្រប់រូប
មិនថាជាតិសាសន៍ណានោះទេ។
ការនេះគឺជាបញ្ហាគឺយើងទទួលបានពីព្រះជាម្ចាស់។
ព្រះយេស៊ូវគ្រីស្ទជាអង្គគ្រប់រូបដែលដោះស្រាយបញ្ហានៅក្នុងពិភ
ពលោកនេះ។
នេះគឺជាពេលវេលាល្អដែលយើងត្រូវតែផ្សាយដំណឹងល្អ
និងយើងត្រូវតែបង្ហាញសកម្មភាពរបស់យើងនៅពេលឥ
ឡូវនេះ។

TWR Korea 북방선교방송
서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

1. ជនជាតិកៀហ្សឺស៊ីស្ថានដែលបានស្វែងរកព្រះនៅក្នុងគ្រាលំបាកនេះ តែក៏មានមនុស្សសជាច្រើនកំពុងដាក់ទៅរកសាសនាអ៊ីស្លាម។ ឱព្រះបិតាអើយ សូមអោយគ្រីស្ទបរិស័ទនៅទីនោះមានភាពក្លាហានក្នុងការនិយាយ ពីសេចក្តីពិត ហើយសូមឲ្យបុរាណជននៅអាស៊ីភាគកណ្តាលបានស្វែងរកការសង្គ រោះក្នុងទ្រង់ដែលជាព្រះពិតតែមួយ។

2. ព្រះអង្គអើយ យើងសូមអធិស្ឋានសម្រាប់ការរុបរួមរបស់គ្រីស្ទបរិស័ទនៅក្នុងបុរ ទេសកម្ពុជា។ សូមអោយអុនកដៀបានធ្វើការជាមួយគ្នា ហើយធ្វើជាអំបិល និងពន្លឺ ដើម្បីអោយអុនកដែលមិនជឿបានឃើញពីសេចក្តីសុខាញ់របស់ព្រះ យេស៊ូវ និងទទួលបានសេចក្តីសង្គ្រោះរបស់ទ្រង់

3. បិតាអើយ យើងសូមអធិស្ឋានសំរាប់ការសង្គ្រោះ និងការព្យាបាលខាងសាច់ឈាមរបស់បុរាណជននៅបុរទេសអេត្យូពី ដែលបានបាក់បង់ការងារ ដោយសារតែពួកគេមានផ្ទុកមេរោគកូរីត១៩ និងមានការអត់ឃ្លាន ហើយក៏ដូចជាអុនកដែលត្រូវបានស្លាប់ដោយសារតែមិនបានទទួល ការព្យាបាលដែលពួកគេត្រូវការ។

4. យើងសូមអធិស្ឋានសម្រាប់អុនកដៀនៅបុរទេសអ៊ុយក្រែន ដែលមានសេចក្តីជំនឿមិនច្បាស់លាស់ ដែលធ្វើពិធីសាសនា ប៉ុន្តែមិនបានទទួលការសង្គ្រោះពិតប្រាកដ។ ព្រះអម្ចាស់អើយ សូមអោយពួកគេទទួលបានជីវិតខាងឯពុរលីងវិញ្ញាណដ៏ពិតវិញ។

5. ឱ ព្រះបិតាដែលគង់នៅស្ថានសួគ៌អើយ យើងសូមអធិស្ឋានសុំសេចក្តីសង្គ្រោះ និងការដោះលែងស្ត្រីអោយមានសេរីភាពពីការបង្ខំឱ្យធ្វើការនៅក្នុង ផ្ទះបននៅអាស៊ី។ សូមផុតលំប្រាដ្ឋានលំអង្កការគ្រីស្ទបរិស័ទដែលកំពុងធ្វើការលើផ្ទៃ កនេះ ដើម្បីជួយដល់ស្ត្រីទាំងនោះអោយមានសេរីភាពទាំងសាច់ឈាម និងខាងពុរលីងវិញ្ញាណ។

6. បិតាអើយ នៅពេលដែលមនុស្សជាច្រើនបានស្រែកដោយការភ័យខ្លាច និងការអស់សង្ឃឹម និងសុំជំនួយមកពីព្រះក្នុងកំឡុងពេលដែលមានការឆ្ងល់ដ៏រឹតតែ ១៩នេះ សូមអោយពួកគេបានរកឃើញព្រះដ៏ពិតដែលអាចផុតលំអន្តិភាព និងក្តីសង្ឃឹមដល់អស់អុនកដែលជឿ និងដើរតាមទ្រង់ផងដែរ។

7. ឱ ព្រះបិតាអើយ យើងសូមអធិស្ឋានអោយស្ត្រីទាំងអស់នៅបុរទេសអាល់បាស៊ី ដែលនៅឆ្ងាយពីគ្រួសារ ហើយមានប្តីដែលហាមពួកគេមិនអោយអានព្រះគម្ពីរ ពុរមទាំងយក ព្រះគម្ពីររបស់ពួកគេដុតនោះ

សូមឱ្យស្ត្រីទាំងនោះរកឃើញសេចក្តីសង្ឃឹម តាមរយៈកម្មវិធីដែលមានចាក់ផ្សាយក្នុងវីទ្យូ និងស្វែងរកបន្ថែមទៀតពីការសង្គ្រោះដែលមាននៅក្នុងព្រះយេស៊ូវ។

8. ឱ ព្រះអម្ចាស់អើយ សូមអោយស្ត្រីនៅតាមជនបទនៃបុរទេសបេណាំង ដែលបានចាប់យកទៅធ្វើជាឈ្លើយនៃអំពើអាក្រក់របស់ ទ្រង់ និងបុរពៃណីដែលមានការគំរាមគំហែង ត្រូវបានសាបរលាមដោយសារព្រះបន្ទូលរបស់ទ្រង់ ហើយអោយអុនកទាំងនោះទទួលបាននូវសេចក្តីសុខាញ់របស់ព្រះវិញ។ 9. ព្រះអម្ចាស់អើយ សូមផុតលំនូវកម្លាំង និងប្រាដ្ឋានលំប្រាដ្ឋានលំអង្កការគ្រីស្ទបរិស័ទនៅបុរទេសអ៊ុយរូ ហ្គាយ ដើម្បីនាំសារនៃសេចក្តីសង្គ្រោះរបស់ទ្រង់ ទៅដល់ស្ត្រីនៅទីនោះ ហើយអោយអុនកស្តាប់យល់ច្បាស់ និងសូមអោយមានការឆ្លើយតបគួរឱ្យបំរើមកផងដែរ

10. ឱព្រះអម្ចាស់អើយ សូមលើកទឹកចិត្តដល់អុនកដៀនៅបុរទេសអាឡឺម៉ង់អោយអធិស្ឋាន សំរាប់ការផ្តល់ព័ន្ធជាមួយនៃកម្មវិធីកំណប់មរតក អោយមានការស្តាប់ពេញទាំងទ្វីបអឺរ៉ុបនិងសំរាប់កម្មវិធីស្ត្រីក្នុងក្តី សង្ឃឹមនេះដើម្បីនាំមកនូវការផ្លាស់ប្តូរដល់ជីវិតស្ត្រីពេស្យាចារអោយ បានស្គាល់ទ្រង់និងទទួលយកការសង្គ្រោះដែលនៅក្នុងទ្រង់

11. ឱ ព្រះបិតាអើយ យើងទាំងអស់គ្នាសូមអធិស្ឋានអោយមានសាមគ្គីភាពក្នុងចំណោមគ ណបកុសនយោបាយនានានៅបុរទេសសឹងហ្សូរី ដើម្បីអោយពួកគេបានធ្វើការរួមគ្នាដើម្បីបុរទេសជាតិរបស់គេ និងដើម្បីជៀសផុតពីបញ្ហាកក្សាតនានា និងជំងឺកូរីត១៩នេះផងដែរ។

12. ឱ ព្រះបិតាអើយ សូមទ្រង់ជួយអោយអុនកដៀនៅបុរទេសបារាំងបានបញ្ចប់ការត្ត ញត្តរទៀត តែផ្ទុយទៅវិញ សូមអោយពួកគេមានចិត្តគួរឱ្យសុខាញ់ដល់អុនកដទៃ និងធ្វើជាទីបន្ទាល់ពីទ្រង់ ពុរមទាំងមានការអធិស្ឋានខ្ជាប់ខ្ជួននៅក្នុងបុរទេសរបស់ខ្លួនផងដែរ។

13. ក្នុងកំឡុងពេលមានវិបត្តិនៃជំងឺឆ្ងល់កូរីត១៩នេះ គ្រួសារជាច្រើននៅបុរទេសវៀតណាមបានទទួលយកព្រះយេស៊ូវជាព្រះ អង្គគសង្គ្រោះរបស់គេ។ បិតាអើយ សូមជួយឱ្យពួកគេបានចូលរួមក្នុងថ្នាក់សិក្សាព្រះគម្ពីរ ដើម្បីស្វែងរកកម្លាំង និងយល់ពីទ្រង់ និងសេចក្តីជំនឿរបស់ពួកគេ។

14. ឱ ព្រះបិតាអើយ យើងខ្ញុំសូមអធិស្ឋានអោយអស់អុនកដែលនៅក្នុងគុកនៅបុរទេស ប្រេស៊ីល សូមអោយពួកគេអាចបើកដួងចិត្តរបស់គេ តាមរយៈព្រះវិញ្ញាណរបស់ទ្រង់ដើម្បីអោយពួកគេអាចស្គាល់ព្រះគ្រីស្ទ ជាព្រះអង្គគសង្គ្រោះរបស់ពួកគេ និងទទួលបានសេរីភាពដ៏ពិតប្រាកដផងដែរ។

15. បិតាអើយ សូមអោយពេលដែលគេដាក់មនុស្សនៅដាច់ដោយឡែក ក្នុងកំឡុងពេលកូរីត ១៩នេះ ឱ្យបុរាណជននៅបុរទេសអាហ្វ្រិកខាងត្បូងបានសង្ឃឹមគិតពិតម្តងវិ តរបស់ពួកគេ

ហើយសូមអោយពួកគេបានឆ្លុះបញ្ចាំងពីជីវិតរបស់ពួកគេថាពួកគេ នឹងទៅណាបន្ទាប់ពីស្លាប់ហើយ។ ឱ ព្រះបិតាអើយសូមបើកភ្នែករបស់ពួកគេអោយឃើញសេចក្តីពិតរបស់ ទ្រង់ ដើម្បីអោយពួកគេអាចប្រែចិត្តពីអំពើបាបរបស់ពួកគេ ហើយទទួលយកអំណោយនៃសេចក្តីសង្គ្រោះរបស់ទ្រង់ ពុរមទាំងបុរគល់ជីវិតរបស់ពួកគេទៅលើទ្រង់ដែលជាអុនកបង្កើតពួ កគេមក។

16. បិតាដែលគង់នៅស្ថានសួគ៌អើយ ក្នុងនាមកូនជាតិរបស់ទ្រង់ សូមឱ្យកូនទាំងអស់គ្នាមានបំណងចិត្តក្នុងការផ្លាស់ប្តូរអ្វីដែលជា អាទិភាព កាលវិភាគ ទំនាក់ទំនង និងអ្វីៗផ្សេងទៀតដែលរារាំងកូនមិនឱ្យធ្វើតាមបំណងព្រះហឫទ័យ របស់ទ្រង់ជារៀងរាល់ថ្ងៃ។

17. ព្រះបិតាអើយ យើងសូមស្រែកអំពាវនាវជំនួសបុរាណជននៃបុរទេសនេប៉ាល់ ដែលពួកគាត់ស្វែងរកការសង្គ្រោះ តាមរយៈការធ្វើបុណ្យនៅវត្ត វិការសេនព្រេន និងការផុតលំអាការដល់ជនក្រីកុរ ឬការធ្វើជួនធម្មយាត្រា។ សូមអោយពួកគាត់មានទំនាក់ទំនងជាមួយគ្រីស្ទបរិស័ទ ដែលអាចចែកចាយអំពីសេចក្តីពិត

ថាសេចក្តីសង្គ្រោះគឺមានតែមួយគត់គឺតាមរយៈព្រះយេស៊ូវគ្រីស្ទ។

18. ព្រះអម្ចាស់អើយ យើងសូមអធិស្ឋាន សម្រាប់គ្រាប់ពូជដែលត្រូវបានសាបព្រោះ ដោយក្រុមអុនកស៊ុគរចិត្ត គ្រូបង្រៀន និងអុនកធ្វើការនៅក្នុងកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមនៃបុរទេសបារាំង យ អោយស្ថិតនៅបានយូរអង្វែងនៅក្នុងដួងចិត្តស្ត្រីដែលពួកគេបម្រើ និងបង្រៀន។

19. យើងសូមអធិស្ឋានសម្រាប់ព័ន្ធជាមួយរបស់យើង តាមរយៈកម្មវិធីស្ត្រីក្នុងក្តីសង្ឃឹមក្នុងវីទ្យូនៃបុរទេសឥណ្ឌូនេស៊ី និងបារាំង ដែលមានមេរៀនពីការរីចរន្តសុខភាព និងការបណ្តុះបណ្តាលសិប្បកម្ម ជាផ្លូវមួយដែលអោយព្រះអង្គគអាចនាំអុនកមិនជឿបានមើលឃើញ ពីសេចក្តីសុខាញ់ និងសេចក្តីសង្គ្រោះរបស់ទ្រង់។

20. បិតាអើយ យើងសូមអធិស្ឋានសម្រាប់ការសង្គ្រោះរបស់ស្ត្រីនៅក្នុងបុរទេសអាល់បា ។ សូមឱ្យពួកគេមានសេរីភាពពីការឈឺចាប់ និងអំពើហិង្សាជាញឹកញាប់នៅក្នុងសង្គមរបស់ពួកគេ។ សូមបើកភ្នែករបស់ពួកគេអោយបានឃើញពន្លឺរបស់ទ្រង់ ហើយនាំពួកគេមករកទ្រង់។